


ເດືອນໂຕຍ້ານົມ ບັນລິນໂຕ...?


Cristy Zinn

Mary-Anne Hampton



The Asia Foundation






ឱ្យឈាន អង្គយនោលីជំណើរពណ៌ខ្សោយនោមុខធ្លេសបស់នាង។



នាងកំពុងផ្តល់ថា...



តើវានៅជាយ៉ាងណា បើសិនជា ស្ថរគ្រាប់ធ្វើឡើងអ្នកលោតបាន
ខ្សែ?

គ្រាន់តែលោតម្លេង អ្នកអាចនៅដល់សាលាហើយ!



តើវាទៅជាយ៉ាងណា បើសិនជា ស្ទុរោគ និងមាន់អាចនិយាយបាន?

តើពួកវាអាចនិយាយធ្វើដែរបុទ?



តើវានឹងទៅជាយ៉ាងណា បើសិនផ្ទះជាយានអរកាស?
ធ្វើសារអ្នកនឹងមានទេវិស្សុមកាលនៅលើហានព្រះចន្ទបាន!



តើវាទៅជាយ៉ាងណា បើសិនជាអត់មានអ្នកណាដើម្បីបែ?


តើវាទៅជាយ៉ាងណា បើសិនជាអាហារពេលយប់មាននោះលើគុ
សាប់? (ហើយសូន្យតែជាមួបដែលអ្នកចូលចិត្តទៀត)



តើវាទៅជាយ៉ាងណា បើសិនជា ការមិនចេះលាយ?
យើងនឹងអាចញូរពេញមួយដ៏ឡើ។




តើវានៅជាយ៉ាងណា បើសិនជារុបភាពក្នុងសៀវភៅហេះដីន្ម
ក្បាលអ្នក ពេលចោរានសៀវភៅចូលក្នុកស្តាប់?



តើវានៅជាយ៉ាងណា បើសិនជាស្អាកដើរពីផ្ទាយករបស់ខ្លួន?
មានអ្នកនេះទេ!



ទីវាទោជាជាយ៉ាងណា បើសិនជាអ្នកបិទត្រូវកេរិយ...





បងប្រុសរបស់ខីណាបានស្ថានានេះ "ខីណា តើងងកំពុង
ធ្វើអ្ន?"

ខីណាមង្គយចុះលើកំដោន្តីវិញ្ញនាំងញញ៉ីម។



នាងឆើយចាំ៖ "ខ្ញុំកំពុងតេស្សល់។"





Brought to you by



The Asia Foundation

Let's Read is an initiative of The Asia Foundation's Books for Asia program that fosters young readers in Asia and the Pacific.

booksforasia.org

To read more books like this and get further information about this book, visit letsreadasia.org

Original Story

What if...?, Author: Cristy Zinn. Illustrator: Mary-Anne Hampton.

Published by Book Dash, © Book Dash. Released under CC BY 4.0.

This work is a modified version of the original story. © The Asia Foundation, 2018. Some rights reserved. Released under CC BY

4.0.



For full terms of use and attribution,

<http://creativecommons.org/licenses/by/4.0/>

Contributing translators: Jimmy M and Borakmey Hou